

**គោលការណ៍ណែនាំអំពី  
ការប្រកួតជ្រើសរើសបេក្ខជនចូលរួមកម្មវិធី JENESYS 2019**

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩

**1. ចំណុចសំខាន់**

- (1) ស្ថានទូតជប៉ុនរួមសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងរៀបចំជ្រើសរើសបេក្ខជន២៤រូប ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2019។
- (2) និស្សិតឆ្នាំទី៣គ្រប់ជំនាញនៃសាកលវិទ្យាល័យទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យចូលរួមការប្រកួតនេះបាន។ បេក្ខជនត្រូវដាក់ពាក្យមកជាក្រុមដោយមានចំនួនសមាជិក៤នាក់ (មិនមែនជាបុគ្គលទេ) ឲ្យបានត្រឹមថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅស្ថានទូតជប៉ុន។
- (3) ថ្ងៃទី២០ ខែកញ្ញា ស្ថានទូតនឹងប្រកាសលទ្ធផលបេក្ខជនជាប់វគ្គដំបូងចំនួន៤៨នាក់ ត្រូវនឹង១២ក្រុម ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ។
- (4) បេក្ខជនជាប់វគ្គដំបូង ត្រូវធ្វើបទបង្ហាញជាក្រុម ក្រោមប្រធានបទ **“ស្រុកកំណើតខ្ញុំ”** ជាភាសាខ្មែរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ម៉ោង២រសៀល នៅ CJCC ។ ស្ថានទូតជប៉ុន និងគណៈមេប្រយោគ នឹងជ្រើសរើសនិស្សិត២៤នាក់ ត្រូវនឹង៦ក្រុម ដើម្បីចូលរួមកម្មវិធី JENESYS 2019 នៅប្រទេសជប៉ុន។

**2. តម្រោងកម្មវិធី**

កាលបរិច្ឆេទ	កម្មវិធី	ទីកន្លែង
ថ្ងៃព្រហស្បតិ៍ ទី៨ សីហា ២០១៩	បើកទទួលពាក្យ	អ៊ីម៉ែល
ថ្ងៃសុក្រ ទី៦ កញ្ញា ២០១៩	ផុតកំណត់ការទទួលពាក្យ	<a href="mailto:info.jpn@pp.mofa.go.jp">info.jpn@pp.mofa.go.jp</a>
ថ្ងៃសុក្រ ទី២០ កញ្ញា ២០១៩	ប្រកាសលទ្ធផលអ្នកជាប់វគ្គដំបូង	គេហទំព័រ និងហ្វេសប៊ុកស្ថានទូតជប៉ុន
ថ្ងៃព្រហស្បតិ៍ ទី១៧ តុលា ២០១៩ ម៉ោង២រសៀល	ប្រកួតវគ្គផ្តាច់ព្រ័ត្រ	CJCC
រយៈពេលមួយសប្តាហ៍នៅដើម ឬចុងខែមករា ២០២០	ទស្សន៍នៅប្រទេសជប៉ុន តាមរយៈកម្មវិធី JENESYS 2019	

\*រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី។

**3. លក្ខន្តិកៈ**

បេក្ខជនត្រូវដាក់ពាក្យមកជាក្រុមដោយមានចំនួនសមាជិក៤នាក់ ដែលត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម។ បេក្ខជនក៏អាចបង្កើតក្រុមដែលមានសមាជិក មកពីសាកលវិទ្យាល័យខុសគ្នាបានដែរ។

- (1) មានសញ្ជាតិខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា។
- (2) មានអាយុ១៨ ដល់៣៥ឆ្នាំ គិតត្រឹមខែមករា ឆ្នាំ២០២០។
- (3) និស្សិតឆ្នាំទី៣ ក្នុងឆ្នាំសិក្សា២០១៩-២០២០ នៅសាកលវិទ្យាល័យណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំណាប់អារម្មណ៍ ឬ ឆន្ទៈក្នុងការរៀនភាសា ឬ វប្បធម៌ជប៉ុន។
- (4) មិនធ្លាប់ទៅប្រទេសជប៉ុន និងមិនមានគម្រោងទៅបន្តការសិក្សា ឬ ចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗនៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០។
- (5) ត្រូវមានសុខភាពល្អ។\*
  - \*ចំពោះបេក្ខជនដែលមានជំងឺឆ្លង នឹងទទួលការអនុញ្ញាតចូលរួមកម្មវិធី លុះត្រាតែមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតថាអាចចូលរួមកម្មវិធីនេះបាន។ ចំពោះអ្នកមានផ្ទៃពោះមិនអាចចូលរួមកម្មវិធីនេះបានទេ។
- (6) អាចចូលរួមវគ្គប្រឡងផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ និង អាចចូលរួមកម្មវិធី JENESYS នៅប្រទេសជប៉ុន រយៈពេលមួយសប្តាហ៍នៅដើម ឬ ចុងខែមករា ឆ្នាំ២០២០។
- (7) ត្រូវសហការឆ្លើយកម្រងសំណួរផ្សេងៗអំឡុងពេលចូលរួមកម្មវិធី និងក្រោយពីបញ្ចប់កម្មវិធី ព្រមទាំងត្រូវធ្វើការចែករំលែក និងផ្សព្វផ្សាយពីមានអំពីប្រទេសជប៉ុន និងបទពិសោធន៍នៃការចូលរួមកម្មវិធីនេះតាមរយៈបណ្តាញសង្គមផ្សេងៗដូចជាលើទំព័រហ្វេសប៊ុករបស់ខ្លួនជាដើម។
- (8) ត្រូវមានលិខិតឆ្លងដែន ឬ អាចធ្វើលិខិតឆ្លងដែនបានមុនពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩។

**4. របៀបនៃការដាក់ពាក្យ**

- (1) បេក្ខជនដែលបំពេញគ្រប់លក្ខខណ្ឌដូចខាងលើ សូមដាក់ពាក្យដោយភ្ជាប់ជាមួយ ឯកសារចាំបាច់របស់សមាជិកក្នុងក្រុមទាំងអស់ ផ្ញើមកអ៊ីម៉ែល([info.jpn@pp.mofa.go.jp](mailto:info.jpn@pp.mofa.go.jp)) ប៉ុន្តែត្រូវភ្ជាប់ឯកសារច្បាប់ដើមមកនៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យមានដូចខាងក្រោម៖

(a) ពាក្យសុំចូលរួមកម្មវិធី (អាចទាញយកបានតាមរយៈគេហទំព័រស្ថានទូតជប៉ុន)

(b) ថតចម្លងកាតនិស្សិត ឆ្នាំទី៣ នៃឆ្នាំសិក្សា២០១៩-២០២០

(c) ព្រឹត្តិប័ត្រពិន្ទុឆ្នាំទី១ នៃឆ្នាំសិក្សា២០១៧-២០១៨

- (2) ស្ថានទូតជប៉ុនមិនទទួលរាល់ពាក្យសុំ និងឯកសារណា ដែលដាក់ក្រោយពេលផុតកំណត់ទេ។  
ស្ថានទូតក៏នឹងមិនទទួលពាក្យសុំណា ដែលមិនមានគ្រប់ឯកសារពាក់ព័ន្ធ។ បេក្ខជនត្រូវតែរៀបចំ  
ឲ្យបានគ្រប់ ត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ ហើយសូមដាក់មកស្ថានទូតជប៉ុនឲ្យបានមុនពេលកំណត់  
ត់។ សូមបេក្ខជន ដាក់ពាក្យឲ្យស្របរាន់ មុនថ្ងៃផុតកំណត់ជាការប្រសើរ។
- (3) បេក្ខជនត្រូវដាក់ពាក្យមកតាមរយៈអ៊ីម៉ែល [info.jpn@pp.mofa.go.jp](mailto:info.jpn@pp.mofa.go.jp) ដោយដាក់ចំណងជើង  
 អ៊ីម៉ែលថា “ដាក់ពាក្យJENESYS2019 ប្រធានបទ៖ ស្រុកកំណើតខ្ញុំ” ។
- (4) រាល់ឯកសារដែលដាក់ពាក្យរួចរាល់ មិនអាចដកវិញបានទេ។

**5. ការប្រឡងវគ្គផ្តាច់ព្រ័ត្រ**

កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ម៉ោង ២ រសៀល  
 ទីកន្លែង៖ សាលអង្គរ-គីហ្សូណា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  
 លក្ខខណ្ឌជ្រើសរើស៖

- (1) ស្ថានទូតនឹងធ្វើការជ្រើសរើសវគ្គដំបូង ដោយពិនិត្យលើឯកសារដាក់ពាក្យ បន្ទាប់មក នៅ  
 ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានទូតជប៉ុន នឹងប្រកាសបេក្ខជនដែលត្រូវបន្តចូលរួម  
 ការប្រកួតវគ្គផ្តាច់ប្រព្រឹត នៅលើគេហទំព័រ និងហ្វេសប៊ុកស្ថានទូត។ បេក្ខជនដែលត្រូវបាន  
 ជ្រើសអាចបន្តចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្របាន។
- (2) ក្រុមនីមួយៗត្រូវធ្វើបទបង្ហាញក្រោមប្រធានបទស្តីពី “**ស្រុកកំណើតខ្ញុំ**” រយៈពេល១០នាទី  
 ជាភាសាខ្មែរ។ បទបង្ហាញអាចប្រើប្រាស់ស្លាយ ឬ ការសម្តែង រាំ ឬសកម្មភាពផ្សេងៗ  
 អាស្រ័យលើការច្នៃប្រឌិតរបស់ក្រុមនីមួយៗ។
- (3) គណៈមេប្រយោគនឹងវិនិច្ឆ័យទៅលើបទបង្ហាញដែលមានខ្លឹមសារល្អ (Uniqueness) របៀប  
 ធ្វើបទបង្ហាញបានល្អ និងទាក់ទាញ និងធ្វើការងារជាក្រុមបានល្អ។ ប្រសិនបើបទបង្ហាញ  
 លើសពី១០នាទី នឹងត្រូវកាត់ពិន្ទុ។
- (4) គណៈមេប្រយោគនឹងជ្រើសរើសបេក្ខជន២៤នាក់ ស្មើនឹង៦ក្រុម ដើម្បីចូលរួមកម្មវិធី

JENESYS 2019។